



ការពិពណ៌នាការងារ

ព័ត៌មានទូទៅ

តួនាទី : គ្រូបង្រៀនសិល្បៈរួមបញ្ចូលគ្នា (ក្រៅម៉ោង)
 ធ្វើរបាយការណ៍ : សហនាយិកា
 ទីកន្លែង : ប្រទេសកម្ពុជា
 កែសម្រួលចុងក្រោយ: ខែកក្កដា ២០១៧

ទិដ្ឋភាពទូទៅ

ការកិច្ចនៅក្នុងវគ្គសិល្បៈរួមបញ្ចូលគ្នា នឹងត្រូវដាក់បញ្ចូលការសរសេរផែនការ មេរៀន ប្រចាំសប្តាហ៍ ដើម្បីធ្វើការផ្លាស់ប្តូរផែនការរាល់ថ្ងៃ។ មានផ្តល់ការធ្វើសិក្ខាសាលា, ធ្វើការ ប៉ាន់ប្រមាណទៅលើសមត្ថភាពរបស់សិស្ស និងវាយតម្លៃ សិស្ស ។

តួនាទី និងការទទួលខុសត្រូវ

- ធ្វើផែនការ និងផ្តល់វគ្គសិក្ខាសាលារៀនសិល្បៈដែលមើលឃើញ ដែលជាផ្នែកមួយនៃ វគ្គសិល្បៈរួមបញ្ចូលគ្នា ដោយយោងទៅលើសៀវភៅវគ្គសិល្បៈរួមបញ្ចូលគ្នា និងវាជា ទស្សនៈរបស់អ្នករៀន
- រក្សាផែនការលម្អិតៗដោយអាស្រ័យទៅលើកម្មវិធីបង្រៀន (កាលវិភាគបង្រៀន)
- ធ្វើការដោយមានតម្លាភាព និងប្រកបដោយការគោរពជាមួយនិងអ្នកបកប្រែ ដើម្បី ជួយទៅលើការទំនាក់ទំនងរួមបញ្ចូលគ្នា
- ត្រូវរក្សាទីតាំងដែលអ្នកធ្វើការបង្រៀននោះមានសុវត្ថភាព និង មានសណ្តាប់ធ្នាប់

- ត្រូវបំពេញគោលដៅ និង របាយការណ៍ប្រចាំវគ្គ ទៅលើការប៉ាន់ប្រមាណប្រចាំសប្តាហ៍សម្រាប់សិស្សទាំងអស់ ឲ្យបានល្អ
- ចូលរួម ទៅលើការផ្តល់ពានរង្វាន់ផ្នែកសិល្បៈសម្រាប់កំណត់គុណភាពរបស់ សិស្សនីមួយៗ
- ប្រើប្រាស់ កាលវិភាគ ដី ខាល់ ផ្ទាល់ខ្លួន របស់អេពិករភាគ ជាប្រចាំ
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងបុគ្គលិក និង គ្រូស្ម័គ្រចិត្ត សិល្បៈរួមបញ្ចូលគ្នាផ្សេងៗទៀត ដើម្បីផ្តល់កម្មវិធីដែលមានគុណភាពខ្ពស់ទៅដល់សិស្ស
- ត្រូវឲ្យមានការដាក់រួមបញ្ចូលគ្នានូវសកម្មភាពទាំងអស់ និង ក្នុងគ្រប់ម៉ោងគ្រប់ពេល ត្រូវចេះធ្វើការសម្តែង អំពីការរួមបញ្ចូលគ្នា ជាលក្ខណៈការទូត ក្នុងការបង្ហាញទៅដល់សិស្ស និងបុគ្គលិក នៅអេពិករភាគ ។

២. ការងារផ្សេងៗ

- ត្រូវធ្វើការផ្តោតអារម្មណ៍, លក្ខណៈរាជីព និងការគោរព គ្រប់ពេលវេលា ត្រូវមានការលើកទឹកចិត្ត លើកកម្ពស់ ឲ្យមានការចូលរួមគ្រប់មេរៀនទាំងអស់
- ត្រូវអនុវត្តការងារដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយរបស់អេពិករភាគគ្រប់ពេល
- ត្រូវប្រកាន់ភ្ជាប់នូវសេចក្តីប្រកាស និង គុណតម្លៃរបស់អេពិករភាគ
- ត្រូវមានការជួយគាំទ្រទៅដល់គម្រោងផ្សេងៗនៅអេពិករភាគ ដែលបានផ្តល់ឲ្យ
- ត្រូវអនុវត្តខ្លួនក្នុងនាមអេពិករភាគ
- អនុវត្តនូវរាល់ការងារផ្សេងៗដែលអេពិករភាគបានផ្តល់ឲ្យ តាមរយៈសហនាយិការ ដែលជាផ្នែកមួយ នៃការងារក្រៅម៉ោង ដែលបានចែងក្នុងកិច្ចសន្យា ។



JOB DESCRIPTION

General Information

Position title: Inclusive Art Teacher (Part Time)
Report to: Co-Director
Place: Cambodia
Last revised: July 2017

Position overview

Your role within the Inclusive Arts Course will include writing weekly lesson plans to meet course outcomes, delivering workshops, assessing and evaluating students.

Roles and Responsibilities

- Plan and deliver Visual Arts as part of the Inclusive Arts Course according to the IAC Handbook and Epic Arts philosophy
- Keep detailed planning according to the curriculum
- Work equally and respectfully with translators to aid inclusive communication
- Keep your teaching area safe and tidy
- Complete targets and termly reports for all students as well as holding a termly assessment week
- Contribute to the Arts Award Qualification for each student
- Regularly use and maintain personal Epic Arts G-Cal
- Work closely with other Inclusive Arts Course staff and interns to deliver a high quality programme
- Be inclusive in all activities and at all times and act as an inclusive ambassador to the students and staff at Epic Arts

2. Other Areas

- Be focused, professional and respectful at all times ensuring prompt attendance for all sessions
- Adhere to Epic Arts Policy at all times
- Uphold the Epic Arts Manifesto and Epic Arts Values
- Support any projects at Epic Arts as required
- Act as a representative of Epic Arts
- Any other duties as required by the Co-Directors part of part time contract